

អំពី part of speech

គេបែងចែកពាក្យជាប្រភេទខុសៗគ្នាទៅតាមមុខងាររបស់វានៅក្នុង ប្រយោគ ដែលគេហៅថា part of speech។ part of speech មានចំនួន៨ ដូចតទៅ:

1. Noun
2. Adjective
3. Pronoun
4. Verb
5. Adverb
6. Preposition
7. Conjunction
8. Interjection

Noun គឺជាពាក្យដែលគេប្រើជាឈ្មោះរបស់មនុស្ស ទីកន្លែង ឬវត្ថុ ដូចជា

Akbar was a great king. *Akbar* គឺជាព្រះមហាក្សត្រដ៏អស្ចារ្យ។

Kolkata is on Hooghly. *Kolkata* គឺនៅលើតំបន់ Hooghly

The *rose* smells sweet. ផ្កាកូលាបធំក្លិនក្រអូប។

Adjective គឺជាពាក្យដែលគេប្រើសម្រាប់បន្ថែមអត្ថន័យឲ្យ Noun។

He is a *brave* boy. គាត់ជាក្មេងក្លាហានម្នាក់។

There are *twenty* boy in *this* class. មានក្មេងប្រុសម្ភៃនាក់នៅក្នុងថ្នាក់នេះ។

Brave twenty នឹង *this* គឺជា Adjective ។

Pronoun គឺជាពាក្យជំនួសឲ្យ Noun។

Jonh is absent because *he* is ill. ពាក្យ *he* ជំនួសឲ្យពាក្យ Jonh ។

Verb គឺជាពាក្យដែលគេប្រើបញ្ជាក់ពីសកម្មឬស្ថានភាព។

The girl *wrote* a letter to her cousin. ក្មេងស្រីនោះសរសេរសំបុត្រទៅកាន់បងប្អូនជីដូនមួយរបស់នាង។

ពាក្យ *wrote* បញ្ជាក់ពីសកម្មភាពដែល *girl* ធ្វើ។

Kolkata *is* a big city.

ពាក្យ *is* បញ្ជាក់ពីស្ថានភាពរបស់នាម Kolkata ។

Adverb គឺជាពាក្យបន្ថែមអត្ថន័យឲ្យ verb adjective និង adverb ។

He worked the sum *quickly*. គាត់ធ្វើលេខបានរហ័ស។

This flower is *very* beautiful. ផ្កានេះស្អាតណាស់។

She pronounced the words *quite* correctly. គាត់អានពាក្យនេះបានត្រឹមត្រូវមែនទេន។

The people *here* are kind. ប្រជាជននៅទីនេះចិត្តល្អ។

Preposition គឺជាពាក្យដែលគេប្រើជាមួយ noun និង pronoun ដើម្បីបង្ហាញថាមនុស្សឬវត្ថុដែលសំគាល់ដោយ noun ឬpronoun មានទំនាក់ទំនងបែបណាទៅនឹងអ្វីមួយទៀត។

There is a cow *in* the garden. មានគោមួយក្បាលនៅក្នុងសួន។

The girl sat *under* a tree. ក្មេងស្រីអង្គុយក្រោមដើមឈើ។

Conjunction គឺជាពាក្យដែលគេប្រើដើម្បីភ្ជាប់ពាក្យឬឃ្លា។

Rama *and* Hari are cousins. Rama និង Hari គឺជាបងប្អូនជីដូនមួយ។

Two *and* two make four. ពីរនិងពីរត្រូវជាបួន។

I ran fast *but* missed the train. ខ្ញុំរត់លឿនតែខករថភ្លើង។

Interjection (ពាក្យឧទានស័ព្ទ) គឺជាពាក្យមួយដែលបង្ហាញពីអារម្មណ៍ កើតឡើងភ្លាមៗណាមួយ។

Hari! We have won the game. *Hari!* យើងឈ្នះការប្រកួតកីឡាហើយ។

Alas! She is dead. *Alas!* គាត់ស្លាប់ហើយ។

ដោយ សារតែគេបែងចែកពាក្យជាក្រុមខុសៗគ្នា ដោយយោងទៅតាមមុខងាររបស់វានៅក្នុងប្រយោគ យើងមិនអាចនិយាយបានថាពាក្យណាមួយ ស្ថិតក្នុងប្រភេទណានៅឡើយទេ លុះត្រាតែយើងឃើញការប្រើពាក្យនោះនៅក្នុងឃ្លា។

A round table.

ពាក្យ round នៅទីនេះជា adjective

He walks round.

ពាក្យ round នៅទីនេះជា adverb.

Round a table.

ពាក្យ round នៅទីនេះជា preposition.

លំហាត់អនុវត្ត

ចូរដាក់ប្រភេទ part of speech នៃពាក្យដែលគេសរសេរជាអក្សរធ្មេក និងពន្យល់ពីហេតុផលរបស់អ្នក។

Still water run deep.

He *still* lives in that house.

After the storm comes the calm.

The *after* effects of the drug are bad.

The up *train* is late.

It weights *about* two pound.

He told us *about* the battle.

He was only five meters *off* me.

Suddenly one of the wheel came *off*.

Mohammendans *fast* the month of Ramzan.

He kept *the fast* for a week.

He is *on* the committee.

Let us move *on*.

Sit down and rest a *while*.

I will watch *while* you sleep.

They *while* away their evenings with books and games.